

ពិធីសារហាងលក់ទំនិញរាយដោយផ្ទាល់៖ ឧបសម្ព័ន្ធ B

ពិធីសារនេះត្រូវបំពេញដោយហាងលក់ទំនិញរាយដែលត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញសម្រាប់ការលក់ដោយផ្ទាល់ យោងតាមបទបញ្ជាសុខាភិបាលរបស់មន្ត្រីសុខាភិបាល Long Beach នៅថ្ងៃទី27 ខែឧសភា ឆ្នាំ2020។ ក្រៅពីលក្ខខណ្ឌ ដែលបានកំណត់ទៅលើអាជីវកម្មលក់រាយមួយចំនួនដោយអភិបាលក្រុង ប្រភេទអាជីវកម្មទាំងនេះត្រូវគោរពទៅតាម លក្ខខណ្ឌដែលបានកំណត់នៅក្នុងពិធីសារហាងលក់រាយដោយផ្ទាល់នេះ។ ពិធីសារនេះត្រូវអនុវត្ត និងផ្សព្វផ្សាយមុន ពេលដំណើរការអាជីវកម្ម។

សូមសម្គាល់៖ ឯកសារនេះអាចធ្វើបច្ចុប្បន្នភាព នៅពេលមានព័ត៌មាន និងធនធានបន្ថែម ដូច្នេះសូមកុំភ្លេចចូលមើល វេបសាយ COVID-19 របស់ក្រុង Long Beach៖ www.longbeach.gov/covid19 ឱ្យបានទៀងទាត់ដើម្បីតាមដាន ព័ត៌មានថ្មីៗអំពីឯកសារនេះ។

បញ្ជីនេះរួមមាន៖

- (1) គោលនយោបាយ និងការអនុវត្តកន្លែងធ្វើការដើម្បីការពារសុខភាពរបស់បុគ្គលិក
- (2) វិធានការរក្សាគម្លាតពីគ្នា
- (3) វិធានការធានាការពារការឆ្លងជំងឺ
- (4) ការទំនាក់ទំនងជាមួយបុគ្គលិក និងសាធារណជន
- (5) វិធានការធានាការទទួលបានដោយស្មើភាពនូវសេវាសំខាន់ៗ

រាល់អាជីវកម្មលក់រាយត្រូវអនុវត្តវិធានការពាក់ព័ន្ធដែលបានរៀបរាប់ខាងក្រោម និងត្រូវត្រៀមពន្យល់អំពីមូលហេតុ ដែលមិនអាចទទួលយកបាននៅពេលវិធានការណាមួយមិនត្រូវបានអនុវត្ត។

ឈ្មោះអាជីវកម្ម៖ _____

អាសយដ្ឋានគ្រឹះស្ថាន៖ _____

ដើម្បីរាយការអំពីការបំពានមិនអនុវត្ត
សូមទូរស័ព្ទ៖ (562) 570-2633 OR
អ៊ីម៉ែល៖ CETASKFORCE@LONGBEACH.GOV

A. ខ្លឹមសារនៃផែនការជាលាយលក្ខណ៍អក្សរជាក់លាក់សម្រាប់កន្លែងធ្វើការ

- អ្នកទទួលខុសត្រូវក្នុងការអនុវត្តផែនការ។
- ការវាយតម្លៃហានិភ័យ និងវិធានការដែលត្រូវអនុវត្តដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។
- ការបណ្តុះបណ្តាល និងការប្រាស្រ័យទាក់ទងអំពីផែនការជាមួយបុគ្គលិក និងតំណាងបុគ្គលិក។
- ដំណើរការត្រួតពិនិត្យការគោរពតាមផែនការ ព្រមទាំងកត់ត្រា និងកែតម្រូវចំណុចខ្វះខាត។
- ដំណើរការស៊ើបអង្កេតករណីជំងឺកូវីដ ផ្តល់ព័ត៌មានដល់នាយកដ្ឋានសុខាភិបាលក្នុងមូលដ្ឋាន ព្រមទាំងកំណត់ និងដាក់នៅដោយឡែកកុំឱ្យមានការប៉ះពាល់ជិតស្និទ្ធនៅកន្លែងធ្វើការចំពោះបុគ្គលិកដែលបានឆ្លងជំងឺរហូតដល់ពួកគាត់ត្រូវបានធ្វើតេស្តត្រឹមត្រូវ។

B. ប្រធានបទសម្រាប់បណ្តុះបណ្តាលបុគ្គលិក

- ព័ត៌មានអំពី [ជំងឺកូវីដ-19](#) ការទប់ស្កាត់ការរីករាលដាល និងអ្នកងាយរងគ្រោះជាងគេ។
- ស្វ័យត្រួតពិនិត្យនៅផ្ទះ រួមទាំងការពិនិត្យសីតុណ្ហភាព និង/ឬរោគសញ្ញាដោយប្រើប្រាស់ [គោលការណ៍ណែនាំអំពី CDC](#)។
- សារៈសំខាន់នៃការ មិនមកធ្វើការ ប្រសិនបើបុគ្គលិកមានក្អកញឹកញាប់ គ្រុនក្តៅ ពិបាកដកដង្ហើម គ្រុនរងារ ឈឺសាច់ដុំ ឈឺក្បាល ឈឺបំពង់ក លែងដឹងរសជាតិ ឬក្លិន ឬប្រសិនបើពួកគាត់ ឬអ្នកដែលគាត់រស់នៅជាមួយត្រូវបានធ្វើរោគវិនិច្ឆ័យមានជំងឺកូវីដ 19។
- ពេលដែលត្រូវស្វែងរកសេវាវេជ្ជសាស្ត្រ។
- សារៈសំខាន់នៃការលាងដៃ។
- សារៈសំខាន់នៃការរក្សាគម្លាតឆ្ងាយពីគ្នា ទាំងនៅក្នុងម៉ោងការងារ និងម៉ោងឈប់សម្រាក។
- ការប្រើប្រាស់ម៉ាសមុខឱ្យបានត្រឹមត្រូវ។

C. វិធានការគ្រប់គ្រង និងត្រួតពិនិត្យសុខភាព

- ការពិនិត្យរោគសញ្ញា និង/ឬសីតុណ្ហភាព។
- លើកទឹកចិត្តបុគ្គលិកដែលមានជំងឺ ឬបង្ហាញរោគសញ្ញាកូវីដ 19 ឱ្យស្នាក់នៅផ្ទះ។
- លើកទឹកចិត្តឱ្យមានការលាងដៃ និងប្រើប្រាស់ទឹកអនាម័យលាងដៃឱ្យបានញឹកញាប់។

ដើម្បីរាយការអំពីការបំពានមិនអនុវត្ត
សូមទូរស័ព្ទ៖ (562) 570-2633 OR
អ៊ីម៉ែល៖ CETASKFORCE@LONGBEACH.GOV

- ផ្តល់ស្រោមដៃសម្រាប់កម្មករ ដោយប្រើប្រាស់ទឹកលាងសម្អាត និងថ្នាំសម្លាប់មេរោគ ប្រសិនបើចាំបាច់។ សូមចាត់ទុកស្រោមដៃដូចជាមធ្យោបាយជំនួយបន្ថែមពីលើការលាងដៃញឹកញាប់សម្រាប់ការលាងសម្អាតកិច្ចការផ្សេងៗទៀត ដូចជា ការទុកដាក់វត្ថុដែលមានការប៉ះពាល់ញឹកញាប់ ឬធ្វើការត្រួតពិនិត្យរោគសញ្ញា។
- បុគ្គលិកត្រូវបានតម្រូវ និងទុកពេលវេលាគ្រប់គ្រាន់ដើម្បីលាងសម្អាតដៃឱ្យបានយ៉ាងតិចរៀងរាល់ 30 នាទីម្តង ឬតាមការចាំបាច់ ប្រសិនបើស្រោមដៃត្រូវបានផ្តល់ជូន។ ប្រសិនបើការលាងដៃមិនអាចធ្វើទៅបាននោះបុគ្គលិកនឹងទទួលបានទឹកលាងដៃដែលមានអាល់កុលយ៉ាងតិច 60% ជំនួសវិញ។
- តម្រូវឱ្យពាក់ម៉ាស់សម្រាប់និយោជិត និងបុគ្គលិកជាប់កិច្ចសន្យាដែលការងាររបស់គាត់តម្រូវឱ្យមានការប៉ះពាល់ជិតស្និទ្ធជាមួយបុគ្គលិកដទៃ និង/ឬសាធារណៈជន។
សម្គាល់៖ ម៉ាស់មិនគួរប្រើប្រាស់ជំនួសឱ្យវិធានការផ្អែកលើភ័ស្តុតាងផ្សេងទៀតដើម្បីការពារការរីករាលដាលជំងឺកូវីដ 19 ឡើយ។ គួរប្រើប្រាស់ម៉ាស់បន្ថែមពីលើ ប៉ុន្តែមិនមែនជំនួសឱ្យវិធានការផ្អែកលើភ័ស្តុតាងផ្សេងទៀតឡើយ (ដូចជា ការរក្សាគម្លាតពីគ្នា ការលាងដៃញឹកញាប់ ការជៀសវាងយកដៃមិនស្អាតទៅប៉ះពាល់ភ្នែក ច្រមុះ និងមាត់របស់យើង ជៀសវាងនៅក្បែរអ្នកមានជំងឺ)។ បិទ ឬការបង្កើនគម្លាតរវាងគុ/កៅអីនៅក្នុងបន្ទប់សម្រាក ឬផ្តល់កន្លែងសម្រាកនៅកន្លែងលំហដើម្បីធានាការរក្សាគម្លាតឆ្ងាយពីគ្នា។
- ប្រាស្រ័យទាក់ទងឱ្យបានញឹកញាប់ជាមួយអតិថិជនថា ពួកគាត់គួរប្រើប្រាស់ម៉ាស់/របាំងមុខពេលស្ថិតនៅក្នុងហាង។
- បន្ទប់សម្រាក បន្ទប់ទឹក និងកន្លែងសាធារណៈផ្សេងៗទៀតត្រូវសម្លាប់មេរោគឱ្យបានញឹកញាប់ និងមានរក្សាទុកសម្ភារៈអនាម័យចាំបាច់ឱ្យបានគ្រប់គ្រាន់។
- ថ្នាំសម្លាប់មេរោគសម្រាប់ប្រឆាំងជំងឺកូវីដ 19 និងសម្ភារៈពាក់ព័ន្ធមានផ្តល់ជូនសម្រាប់បុគ្គលិកទាំងអស់នៅតាមទីតាំងដូចខាងក្រោម៖
- ទឹកអនាម័យលាងដៃសម្រាប់ប្រឆាំងជំងឺ 19 មានផ្តល់ជូនបុគ្គលិកទាំងអស់នៅតាមទីតាំងដូចខាងក្រោម៖
- សាប៊ូ និងទឹកមានផ្តល់ជូនបុគ្គលិកទាំងអស់នៅតាមទីតាំងដូចខាងក្រោម៖

D. វិធីលាងសម្អាត និងសម្លាប់មេរោគ

- អនុវត្តការលាងសម្អាតឱ្យបានម៉ត់ចត់នៅកន្លែងដែលមានមនុស្សចេញចូលច្រើន។
- សម្លាប់មេរោគនៅលើផ្ទៃប្រើប្រាស់ច្រើនឱ្យបានញឹកញាប់។
- សម្អាត និងសម្លាប់មេរោគលើបរិក្ខារ នៅរៀងរាល់ក្រោយពេលប្រើប្រាស់។
- លាងសម្អាតផ្ទៃដែលប៉ះពាល់ញឹកញាប់នៅចន្លោះវេននីមួយៗ ឬរវាងអ្នកប្រើប្រាស់នីមួយៗ ដែលកំណត់យកចន្លោះពេលណាដែលញឹកញាប់ជាងគេ។

ដើម្បីរាយការអំពីការបំពានមិនអនុវត្ត
សូមទូរស័ព្ទ៖ (562) 570-2633 OR
អ៊ីម៉ែល៖ CETASKFORCE@LONGBEACH.GOV

- បំពាក់បរិក្ខារនៅកន្លែងអតិថិជនចេញចូល ស្ថានីយត្រួតពិនិត្យ និងកន្លែងអតិថិជនផ្លាស់ប្តូរសម្លៀកបំពាក់ ដោយប្រើផលិតផលអនាម័យត្រូវ ដែលរួមមាន ទឹកអនាម័យលាងដៃ និងប្រដាប់ជូតមានជាតិអាល់កុល និងផ្តល់ទឹកអនាម័យលាងដៃផ្ទាល់ខ្លួនសម្រាប់បុគ្គលិកនៅផ្នែកខាងមុនទាំងអស់ (ឧទាហរណ៍ បេឡាករ)។
- ធានាថា បរិក្ខារអនាម័យនៅតែមានដំណើរការល្អ និងមានក្នុងស្តុកគ្រប់ពេលទាំងអស់។
- ត្រៀមបម្រុងទឹកអនាម័យលាងដៃ និងសម្ភារៈអនាម័យផ្សេងៗទៀតសម្រាប់បុគ្គលិក។
- សូមប្រើប្រាស់ផលិតផលដែលបានអនុម័តសម្រាប់ប្រើប្រាស់ប្រឆាំងនឹងមេរោគកូវីដ 19 នៅលើបញ្ជីដែលអនុម័ត [ដោយភ្នាក់ងារការពារបរិស្ថាន \(EPA\)](#) និងអនុវត្តតាមការណែនាំរបស់ផលិតផល និងលក្ខខណ្ឌ Cal/OSHA។
- កែសម្រួល ឬកែប្រែម៉ោងដំណើរការហាងដើម្បីផ្តល់ពេលគ្រប់គ្រាន់សម្រាប់លាងសម្អាត និងអនុវត្តវិធានការរក្សាគម្លាតឆ្ងាយពីគ្នា។
- ទុកពេលឱ្យបុគ្គលិកអនុវត្តការលាងសម្អាតមុន និងក្រោយពីបញ្ចប់វេនការងារ ជួលក្រុមហ៊ុនភាគីទីបីដើម្បីធ្វើការលាងសម្អាត។
- ដំឡើងបរិក្ខារមិនចាំបាច់ប្រើដៃ ប្រសិនបើអាច។
- លើកទឹកចិត្តឱ្យអតិថិជនប្រើប្រាស់កាតឥណទាន។
- លើកទឹកចិត្តអតិថិជនដែលមានស្បែងអាចប្រើប្រាស់ឡើងវិញ ឱ្យធ្វើការសម្អាតថង់នោះឱ្យបានញឹកញាប់ និងតម្រូវឱ្យអតិថិជនច្រកទំនិញដែលបានទិញដោយខ្លួនឯង។
- ពិចារណាបង្កើនសមត្ថភាពបរិក្ខារដើម្បីបង្កើនប្រសិទ្ធភាពដំណើរការត្រង់ និងបញ្ចេញបញ្ចូលខ្យល់។

E. គោលការណ៍ណែនាំអំពីការរក្សាគម្លាតឆ្ងាយពីគ្នា

- អនុវត្តវិធានការរក្សាគម្លាតពីគ្នាយ៉ាងតិចប្រាំមួយហ្វីត ដោយប្រើប្រាស់វិធានការផ្សេងៗ ដូចជាការដាក់របាំង ឬសញ្ញាមើលឃើញ (ឧទាហរណ៍ សញ្ញានៅលើកម្រាល ស្តុកពណ៌ ឬសញ្ញាផ្សេងៗដើម្បីបង្ហាញកន្លែងដែលបុគ្គលិកត្រូវឈរ)។
- កាត់បន្ថយការប៉ះពាល់រវាងបេឡា និងអតិថិជន។ នៅកន្លែងដែលមិនអាចអនុវត្តវិធានការរក្សាគម្លាត ត្រូវប្រើប្រាស់របាំងដូចជា កញ្ចក់ជ័រជាដើម។ ប្រសិនបើមិនអាចដាក់របាំងបានទេ បុគ្គលិក និងអតិថិជនត្រូវពាក់ម៉ាស់។
- ប្រើប្រាស់សញ្ញាដើម្បីរំលឹកអតិថិជនអំពីការរក្សាគម្លាតនៅក្នុងគ្រប់ឱកាសទាំងអស់។
- កែសម្រួលការជួបប្រជុំដោយផ្ទាល់ ប្រសិនបើចាំបាច់ ដើម្បីធានាការរក្សាគម្លាតពីគ្នា។
- ដាក់ការកំណត់បន្ថែមទៅលើចំនួនបុគ្គលិកនៅក្នុងកន្លែងបិទជិតដើម្បីធានាគម្លាតពីគ្នាប្រាំមួយហ្វីត។

ដើម្បីរាយការអំពីការបំពានមិនអនុវត្ត
សូមទូរស័ព្ទ៖ (562) 570-2633 OR
អ៊ីម៉ែល៖ CETASKFORCE@LONGBEACH.GOV

- រៀបចំម៉ោងសម្រាកបុគ្គលិកស្របទៅតាមបញ្ញត្តិស្តីពីប្រាក់ឈ្នួល និងម៉ោងការ ដើម្បីអនុវត្តវិធានការរក្សាគម្លាតពីគ្នា។
- បិទបារក្នុងហាង ជម្រើសកន្លែងដាក់លក់ទំនិញធំៗ និងកន្លែងអង្គុយសាធារណៈ និងបញ្ឈប់ការសាកផលិតផល។
- កំណត់ម៉ោងទិញទំនិញដាច់ដោយឡែកសម្រាប់មនុស្សចាស់ និងពលរដ្ឋងាយរងគ្រោះផ្សេងទៀត។
- បង្កើនជម្រើសសេវាទទួល និងដឹកជញ្ជូនទំនិញ ដូចជា ការកុម្ម៉ង់តាមអនឡាញដើម្បីមកយកទំនិញនៅចិញ្ចឹមផ្លូវ។
- ផ្តល់កន្លែងចេញចូលដាច់ដោយឡែកពីគ្នា។
- កំណត់ចំនួនអតិថិជនក្នុងហាងដោយផ្អែកលើទំហំហាង។ ជាវិធានទូទៅ ចំនួនមនុស្សដែលអនុញ្ញាតឱ្យចូលក្នុងហាងក្នុងពេលតែមួយគួរតែមានចំនួនហាសិបភាគរយ (50%) នៃទំហំចូលដែលបានអនុញ្ញាត ឬអាចធ្វើការកែសម្រួលដើម្បីរក្សាគម្លាតយ៉ាងតិចប្រាំមួយហ្វីតដោយផ្អែកលើទំហំហាង។
- ត្រូវត្រៀមដាក់អតិថិជនជាជួរនៅខាងក្រៅ ដោយនៅតែអនុវត្តវិធានរក្សាគម្លាត។
- លើកទឹកចិត្តនិងបណ្តុះបណ្តាលបុគ្គលិកឱ្យអនុវត្តវិធានរក្សាគម្លាតនៅក្នុងពេលអតិថិជនមកយកទំនិញ ឬប្រគល់ទំនិញ។
- ប្រសិនបើអាច ត្រូវបង្កើតទីតាំងសម្រាប់តែអតិថិជនមកយកទំនិញ ឬប្រគល់ទំនិញដើម្បីកាត់បន្ថយការប៉ះពាល់គ្នា ។
- ប្រសិនបើអាច ដំឡើងសម្ភារៈជំនួយការផ្ទេរ ដូចជា ផ្ទេរ និងក្តារព័ត៌មាន ដើម្បីកាត់បន្ថយការប្រគល់ដោយផ្ទាល់ដៃ។ ប្រសិនបើអាច សូមប្រើប្រាស់ហាត់លេខសម្រាប់ការប្រគល់ទំនិញដោយពុំចាំបាច់មានការប៉ះពាល់។
- បន្ថែមម៉ោងប្រគល់ទំនិញនៅហាងដោយផ្ទាល់ដៃដើម្បីបែងចែកការប្រគល់ទំនិញ និងកាត់បន្ថយចំនួនមនុស្សកកកុញ។
- ណែនាំឱ្យអ្នកបើកបររថយន្តមិនមែនបុគ្គលិក ភ្នាក់ងារដឹកជញ្ជូន ឬអ្នកលក់ដែលចាំបាច់ត្រូវចូលក្នុងហាងលក់រាយ ឱ្យបុគ្គលិករបស់ខ្លួនអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរមូលដ្ឋាន អាជ្ញាធររដ្ឋ ឬសហព័ន្ធពាក់ព័ន្ធនឹងការពាក់ម៉ាស់។
- ដាក់ស្លាកសញ្ញានៅច្រកចូលហាងនីមួយៗដើម្បីជូនដំណឹងបុគ្គលិក និងអតិថិជនទាំងអស់ថា ពួកគេគួរ៖ (i) ជៀសវាងចូលហាងប្រសិនបើពួកគេមានជំងឺក្អក ឬគ្រុនក្តៅ (ii) រក្សាគម្លាតពីគ្នាឱ្យបានយ៉ាងតិចប្រាំមួយហ្វីត (iii) កណ្តាលស ឬក្អកដាក់ក្រណាត់ ឬកន្សែង ឬប្រសិនបើគ្មានទេ ត្រូវប្រើគន្លាក់ដៃខ្ទប់ និង (iv) ហាមចាប់ដៃ ឬជៀសវាងការប៉ះពាល់គ្នាដែលមិនចាំបាច់។

ដើម្បីរាយការអំពីការបំពានមិនអនុវត្ត
សូមទូរស័ព្ទ៖ (562) 570-2633 OR
អ៊ីម៉ែល៖ CETASKFORCE@LONGBEACH.GOV

□ ដាក់សេចក្តីប្រកាសអំពីការរក្សាគម្លាតនៅច្រកសាធារណៈចូលហាងនីមួយៗ។

**វិធានការបន្ថែមដែលពុំបានដាក់បញ្ចូលក្នុងឯកសារនេះ គួរដាក់នៅលើទំព័រដាច់ដោយឡែក
និងភ្ជាប់ជាមួយនឹងឯកសារនេះ។**

អ្នកអាចទំនាក់ទំនងបុគ្គលខាងក្រោម ប្រសិនបើមានសំណួរ ឬមតិយោបល់អំពីពិធីសារនេះ៖

**ឈ្មោះបុគ្គលទំនាក់ទំនង
ការងារ៖**

លេខទូរស័ព្ទ៖

**កាលបរិច្ឆេទកែប្រែ
ចុងក្រោយ៖**

**ដើម្បីរាយការអំពីការបំពានមិនអនុវត្ត
សូមទូរស័ព្ទ៖ (562) 570-2633 OR
អ៊ីម៉ែល៖ CETASKFORCE@LONGBEACH.GOV**